



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (២០%ជាស្ត្រី ១០០% ជាជនជាតិចាវ៉ាយ) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

តម្រូវការជាអាទិភាពទាំង៥ ក្នុង ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី
<p><b>១. ការស្នើសុំតបណ្តាញអគ្គិសនី</b></p> <ul style="list-style-type: none"> <li>សុំតភ្ជាប់បណ្តាញអគ្គិសនី ដែលមានស្រាប់ពីប្រទេសវៀតណាម ពីទីរួមស្រុកអូរយ៉ាដាវ កាត់សំដៅទៅ ៤ភូមិ គឺ ភូមិគងធំ ភូមិគងយុភូមិប្លង់ ភូមិប៉ាអរ តាមតម្លៃអគ្គិសនីរដ្ឋ ក្នុងមួយគីឡូវ៉ាត់ម៉ោង ៦៧០រៀល សូមឱ្យបានមុន ការបោះឆ្នោតឆ្នាំ២០១៣។</li> </ul>
<p><b>២. ការសាងសង់ប៉ុស្តិ៍សុខភាព អណ្តូង និងបន្ថែមពេទ្យឆ្មប</b></p> <ul style="list-style-type: none"> <li>សុំសាងសង់ប៉ុស្តិ៍សុខភាព ចំនួន៤ សម្រាប់ ភូមិគងយុ ភូមិគងធំ ភូមិប៉ាអរ និងភូមិប្លង់ ធ្វើបេតុងប្រកក្បឿង ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៣ និងរួចរាល់ត្រឹមឆ្នាំ២០១៤។</li> <li>សុំអណ្តូងស្នប់ចំនួន៤ មានជំរៅ ៣០ម៉ែត្រ នៅភូមិគងយុ ភូមិគងធំ ភូមិប្លង់ ភូមិប៉ាអរ មួយភូមិចំនួន ១អណ្តូង សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៤ និងរួចរាល់ត្រឹមឆ្នាំ ២០១៥។</li> </ul>

- សុំពេទ្យឆ្លុះបញ្ចាំងប្រចាំភូមិគងធំ ១នាក់ ព្រមទាំងមានថ្នាំគ្រប់គ្រាន់ និងបរិក្ខារពេទ្យគ្រប់គ្រាន់ សូមឲ្យបានត្រឹមឆ្នាំ២០១២ ។

**៣. ការសាងសង់សាលារៀន សាលាប្រជុំភូមិ និងបន្ថែមត្រូវ**

- សុំសាលារៀនមួយខ្នង មាន ៣បន្ទប់ សម្រាប់ភូមិគងធំ ធ្វើពីបេតុង ប្រកប្រៀង និងសំភារៈគ្រប់គ្រាន់ (តុត្រូ តុសិស្ស ក្តារខៀន នៅក្នុងបន្ទប់នីមួយៗសូមចាប់ផ្តើមអនុវត្ត សាងសង់ពីឆ្នាំ២០១៣ និងឲ្យរួចរាល់ត្រឹមឆ្នាំ ២០១៤។
- សុំសាលាប្រជុំរួមភូមិតាមប្រពៃណីចំនួន ២ខ្នង ធ្វើអំពីឈើ មានទំហំ ១០ម៉ែត្រ គុណនឹង ៨ម៉ែត្រ ប្រក់សង្កឹសី នៅភូមិគងធំ និងភូមិគងយុ ភូមិក្រាលក្តា សូមឲ្យបានយ៉ាងយូរត្រឹមខែតុលា ឆ្នាំ២០១២។
- សុំគ្រូបង្រៀនបឋមសិក្សាចំនួន ២នាក់ ស្រី១ ប្រុស១ សម្រាប់ថ្នាក់ទី១ និងថ្នាក់ទី២ នៅភូមិប៉ាអរ សូមឲ្យបានត្រឹមឆ្នាំ២០១២។

**៤. ការសាងសង់ផ្លូវ**

- សុំផ្លូវថ្មីក្រាលគ្រួសក្រហម មួយខ្សែប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ពីភូមិគងធំ ទៅ ភូមិគងយុ និងដាក់លូ ២កន្លែង នៅចំណុចអូរហ្វែក និងអូរយាល់ ដែលលូនីមួយៗមាន មុខកាត់ ១ម៉ែត្រ កម្រាស់ ១តឹក សូមចាប់ផ្តើមអនុវត្តសាងសង់ពីឆ្នាំ២០១៤ និងឲ្យរួចរាល់ត្រឹមឆ្នាំ ២០១៥។
- សុំជួសជុលផ្លូវក្រាលគ្រួសក្រហមចាស់មួយខ្សែ ពីភូមិគងធំ ទៅភូមិប៉ាអរ ប្រវែង ៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់លូចំនួន ៤កន្លែង នៅចំណុច អូរហ្វែក អូរអប អូរកណ្តាល ភូមិគងធំ អូរចុងភូមិគងធំ ដោយលូនីមួយៗមាន មុខកាត់ ១ម៉ែត្រ កម្រាស់មួយតឹក សូមចាប់ផ្តើមជួសជុលពីឆ្នាំ២០១២ និងឲ្យរួចរាល់ត្រឹមឆ្នាំ២០១៣។
- សុំជួសជុលផ្លូវចាស់មួយខ្សែ ប្រវែង ៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រពី ភូមិគងយុ ទៅផ្លូវជាតិលេខ៧៨ និងដាក់លូ ៤កន្លែង ទី១ ត្រង់ចំណុច អូរត្រល់ ទី២ អូរក្តែល ទី៣ អូរកណ្តាល ភូមិគងយុ ទី៤ អូរភ្នាក់ លូនីមួយៗមានមុខកាត់ ១ម៉ែត្រ កម្រាស់ ១តឹក សូមចាប់ផ្តើមជួសជុលពី ឆ្នាំ២០១២ និងឲ្យរួចរាល់ត្រឹមឆ្នាំ២០១៣។
- សុំផ្លូវថ្មីក្រាលគ្រួសក្រហមមួយខ្សែពី ភូមិប្លង់ ទៅ ភូមិយ៉ាទុង ប្រវែង ៨គីឡូម៉ែត្រ មាន ទទឹង ៦ម៉ែត្រ និងដាក់លូចំនួន ២កន្លែង ទី១នៅចំណុច វាលសាលា ទី២នៅចំនុច អូរដា មុខកាត់លូ មួយម៉ែត្រ កម្រាស់ ២តឹក សូម ឲ្យបានត្រឹមខែ៧ ឆ្នាំ២០១២ ។
- សុំផ្លូវថ្មីមួយខ្សែក្រាលគ្រួសក្រហមពីភូមិគងធំ ទៅភូមិប្រិល យុំបរខាំ ប្រវែង ១៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ៥ម៉ែត្រ និងស្ពាន ២កន្លែង ស្ពានទី១នៅចំណុច អូរក្លេស បណ្តោយប្រវែង ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ពានមួយកន្លែងទៀត នៅចំណុចអូរយី ប្រវែង ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ ធ្វើអំពីឈើ

សូមឲ្យបានយ៉ាងយូរត្រឹម ខែ៧ ឆ្នាំ២០១២។

**៥. ការស្នើសុំដោះស្រាយទំនាស់ដីធ្លី**

- សុំអោយមានការដោះស្រាយព្រំប្រទល់ដីរវាងភូមិព្រិល និងភូមិតងយុ ដោយភូមិតងយុ សុំចែកត្រឹមពាក់កណ្តាលអូរយើ រវាងឃុំបាតេ និងឃុំបរខាំ ដែនដីគ្របគ្រងរដ្ឋបាល អោយបាននៅឆ្នាំ ២០១២ ខែ១២។
- សុំអោយតុលាការជួយដោះស្រាយទំនាស់ដីធ្លីរវាងអ្នកភូមិតងយុ និងអ្នកស្រី គាត-កុលណី លើដីទំនាស់ មានទំហំ ៥០០ហិកតា សូមឲ្យបានយ៉ាងយូរត្រឹមខែ២ ឆ្នាំ២០១២ ។
- សុំឲ្យមានការទប់ស្កាត់ការលក់ដីព្រៃនៅឃុំបាតេ ចាប់អនុវត្តន៍ឲ្យបានពីខែសីហា ២០១១ តទៅ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក សេវ ញ៉ាង តំណាងគណបក្សសមរង្ស៊ី និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតត្រូវស្វែងយល់បានច្បាស់ទាំងអស់គ្នាពីតម្រូវការ ហើយខ្ញុំសន្យាថា នឹងធ្វើឲ្យបាន »។

លោក ពុយ សវ តំណាងគណបក្សប្រជាជន និងជាជំទប់ទី២ បានមានប្រសាសន៍ថា «អ្វីៗដែលប្រជាពលរដ្ឋរកឃើញមានសារៈសំខាន់ណាស់... ចំនួន៥ អាទិភាពនេះ ខ្ញុំនឹងទទួលយកទាំងអស់នូវអ្វីដែលម្ចាស់ឆ្នោតរកឃើញសន្យាថា ធ្វើអោយបានដើម្បីកាត់បន្ថយភាពក្រីក្រ និងទទួលបានភាពរីកចម្រើន នៅក្នុងឃុំយើង»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ម្នួងឿត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១២៤៧១៣២៦)

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១៧៥៨៣៨៦៩)

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 040